



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ.១៧៤.....សហវ.២០១២

ប្រកាសអនុក្រសួង

ស្តីពី

លក្ខខណ្ឌហិរញ្ញវត្ថុ លក្ខខណ្ឌបច្ចេកទេស និងនីតិវិធីហិរញ្ញវត្ថុ សម្រាប់ការដោះដូរធនធានហិរញ្ញវត្ថុ
មានភ្ជាប់លក្ខខណ្ឌទៅឱ្យរដ្ឋបាលរាជធានី ខេត្ត សម្រាប់អនុវត្តមុខងារក្របខ័ណ្ឌ និងផ្តល់សេវាសុខាភិបាល

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី

ក្រសួងមហាផ្ទៃ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រដ្ឋមន្ត្រី

ក្រសួងសុខាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី
ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល
ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែល
ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែល
ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែល
ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ ដែល
ប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែល
ប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១២/០០៤ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ ដែល
ប្រកាសឱ្យប្រើច្បាប់ស្តីពីលទ្ធកម្មសាធារណៈ

- បានឃើញអនុក្រឹត្យលេខ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួល អនុក្រឹត្យលេខ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៦៧ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩៧ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងសុខាភិបាល
- បានឃើញអនុក្រឹត្យលេខ២១៥ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីតួនាទី ភារកិច្ច និង ទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ និងក្រុមប្រឹក្សាគណៈអភិបាល ខណ្ឌនៃរាជធានីភ្នំពេញ
- បានឃើញអនុក្រឹត្យលេខ២១៦ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីតួនាទី ភារកិច្ច និង ទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុមប្រឹក្សាគណៈអភិបាលក្រុង និង ក្រុមប្រឹក្សាគណៈអភិបាលស្រុក
- បានឃើញអនុក្រឹត្យលេខ៦៨ អនក្រ.បក ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២ ស្តីពីដំណើរការទូទៅ នៃការផ្ទេរមុខងារ និងធនធានឱ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញអនុក្រឹត្យលេខ០៦ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ស្តីពីការផ្ទេរធនធាន ហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញអនុក្រឹត្យលេខ១៩៣ អនក្រ.បក ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការប្រគល់មុខងារ គ្រប់គ្រង និងផ្តល់សេវាសុខាភិបាល ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត
- បានឃើញអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត ការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានី ភ្នំពេញ និងអង្គភាពសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃ គណនេយ្យសាធារណៈ

(Signature)

(Signature)

សម្រេច

ជំពូកទី ១

បទប្បញ្ញត្តិទូទៅ

ប្រការ ១.-

ប្រកាសនេះមានគោលបំណងផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ដើម្បីគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលដែលបានប្រគល់ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត។

ប្រការ ២.-

ប្រកាសនេះមានគោលដៅកំណត់លក្ខខណ្ឌហិរញ្ញវត្ថុ លក្ខខណ្ឌបច្ចេកទេស និងនីតិវិធីហិរញ្ញវត្ថុ សម្រាប់ការរៀបចំថវិកា និងការអនុវត្តថវិកា ក្នុងក្របខណ្ឌធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌដែលត្រូវផ្ទេរ ទៅឱ្យរដ្ឋបាលរាជធានី ខេត្តសម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល។

ប្រការ ៣.-

ប្រកាសនេះមានវិសាលភាពអនុវត្តនៅគ្រប់រដ្ឋបាលរាជធានី ខេត្ត ក្នុងក្របខណ្ឌនៃការផ្ទេរធនធាន ហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌដោយមានមន្ទីរសុខាភិបាល និងទីភ្នាក់ងារប្រតិបត្តិការពិសេស ដែលជាអង្គភាព ថវិកា និងអង្គភាពដទៃទៀតក្រោមឱវាទមន្ទីរសុខាភិបាលជាសេនាធិការឱ្យរដ្ឋបាលរាជធានី ខេត្ត ក្នុងការអនុវត្ត មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលដែលបានប្រគល់ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត។

ជំពូកទី ២

សិទ្ធិអំណាច ការទទួលខុសត្រូវ និងគណនេយ្យភាព ក្នុងការគ្រប់គ្រងថវិកា

ប្រការ ៤.-

រដ្ឋមន្ត្រីក្រសួងសុខាភិបាលទទួលខុសត្រូវ និងមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងរដ្ឋសភា លើវិស័យសុខាភិបាល។

ក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ត្រូវមានការទទួលខុសត្រូវ និងគណនេយ្យភាព ខាងលទ្ធផលចំពោះរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងក្របខណ្ឌនៃការអនុវត្តថវិកាធម្មវិធី និងក្នុងក្របខណ្ឌនៃ ការប្រើប្រាស់ធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌលើការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារសុខាភិបាល ដែលបានប្រគល់ឱ្យស្របតាមគោលនយោបាយសុខាភិបាលជាតិ ផែនការយុទ្ធសាស្ត្រសុខាភិបាលជាតិ មគ្គុទ្ទេសក៍ ណែនាំស្តីពីការប្រតិបត្តិគ្លីនិក ពិធីសារនៃការពិនិត្យព្យាបាល ស្តង់ដារគុណភាព និងបទដ្ឋានបច្ចេកទេសនានា ដែលបានកំណត់ និងត្រូវមានគណនេយ្យភាពចំពោះប្រជាជនក្នុងការផ្តល់សេវាសុខាភិបាលក្នុងដែនសមត្ថកិច្ច របស់ខ្លួន។



ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ត្រូវមានការទទួលខុសត្រូវ និងគណនេយ្យភាពខាងលទ្ធផលចំពោះក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ក្នុងក្របខណ្ឌនៃការអនុវត្តថវិកាកម្មវិធី និងក្នុងក្របខណ្ឌនៃការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ លើការរៀបចំនិងអនុវត្តថវិកា និងចង្កោមសកម្មភាពការងាររបស់មន្ទីរសុខាភិបាល និងអង្គភាពក្រោមឱវាទក្នុងការគ្រប់គ្រង ការគាំទ្រផ្នែកបច្ចេកទេស និងតាមដានត្រួតពិនិត្យលើការផ្តល់សេវារបស់មន្ទីរពេទ្យបង្អែករាជធានី ខេត្ត ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែកក្រុង ស្រុក ខណ្ឌ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗ។

ប្រធានមន្ទីរពេទ្យបង្អែករាជធានី ខេត្ត និងប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ត្រូវមានការទទួលខុសត្រូវ និងគណនេយ្យភាពខាងលទ្ធផល ចំពោះប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត។

ប្រធានមន្ទីរពេទ្យបង្អែកក្រុង ស្រុក ខណ្ឌ ប្រធានមណ្ឌលសុខភាព និងប្រធានប៉ុស្តិ៍សុខភាពត្រូវមានការទទួលខុសត្រូវ និងគណនេយ្យភាពខាងលទ្ធផល ចំពោះប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ។

ប្រការ ៥.-

អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដោយមានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ជាសេនាធិការ ត្រូវរៀបចំផែនការសកម្មភាពប្រចាំឆ្នាំសម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្តសាមី។

នៅក្នុងដំណាក់កាលនៃការរៀបចំថវិកា ដោយផ្អែកលើផែនការសកម្មភាពប្រចាំឆ្នាំ និងក្នុងក្របខណ្ឌនៃការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវដឹកនាំ និងណែនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ឱ្យរៀបចំគម្រោងថវិកាប្រចាំឆ្នាំស្របតាមលក្ខខណ្ឌនានា និងតាមនីតិវិធីហិរញ្ញវត្ថុជាធរមាន និងស្របតាមសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាថ្នាក់ជាតិ និងសារាចរណែនាំស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ដើម្បីដាក់ជូនគណៈអភិបាល និងក្រុមប្រឹក្សារាជធានី ខេត្ត ពិនិត្យ និងអនុម័ត មុននឹងបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទៅក្រសួងសុខាភិបាល ដើម្បីពិនិត្យការផ្សារភ្ជាប់គម្រោងថវិកាសម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលរបស់រដ្ឋបាលរាជធានី ខេត្ត ជាមួយនឹងគម្រោងថវិការបស់ក្រសួងសុខាភិបាល។

នៅក្នុងដំណាក់កាលនៃការអនុវត្តថវិកា អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត គឺជាអាណាប័កដើមខ្សែនៃថវិកា។ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត និងប្រធានទីភ្នាក់ងារប្រតិបត្តិការពិសេសគឺជាអាណាប័កផ្ទេរសិទ្ធិនៃថវិកា តាមរយៈដីការរបស់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្នុងការបញ្ជាប្រតិបត្តិការចំណូល និងធ្វើប្រតិបត្តិការចំណាយថវិកាក្នុងរង្វង់ឥណទានថវិការបស់ខ្លួន ក្នុងលក្ខខណ្ឌនៃការអនុវត្តថវិកាកម្មវិធី និងក្នុងក្របខណ្ឌនៃការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ។ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិទាំង

នេះ និងអង្គភាពថវិកាក្រោមឱវាទដទៃទៀត ត្រូវរៀបចំ និងអនុវត្តថវិកាឱ្យស្របតាមគោលការណ៍ និងនីតិវិធី ណែនាំស្តីពីការរៀបចំ និងការអនុវត្តថវិកាកម្មវិធី។

ប្រការ ៦.-

មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត មានភារកិច្ច និងការទទួលខុសត្រូវលើការរៀបចំថវិកា ដូច ខាងក្រោម៖

- ចូលរួមរៀបចំផែនការយុទ្ធសាស្ត្រថវិកាវិស័យសុខាភិបាល និងគម្រោងថវិកាប្រចាំឆ្នាំក្នុងវិស័យ សុខាភិបាលទៅតាមសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាថ្នាក់ជាតិ និងសារាចរ ណែនាំស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ និងត្រូវ អនុលោមតាមផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាល បែបបទនៃការរៀបចំផែនការសកម្មភាព សុខាភិបាល និងរចនាសម្ព័ន្ធកម្មវិធីដែលកំណត់ដោយក្រសួងសុខាភិបាល
- ផ្អែកលើផែនការយុទ្ធសាស្ត្រថវិកាវិស័យសុខាភិបាល ត្រូវលើកសំណើដាក់បញ្ចូលផែនការ សកម្មភាពសម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅក្នុងផែនការយុទ្ធសាស្ត្រ ថវិការបស់រដ្ឋបាលរាជធានី ខេត្តសាមី
- រៀបចំគម្រោងថវិកាប្រចាំឆ្នាំ រួមទាំងចំណាយបន្ទុកបុគ្គលិក សម្រាប់អនុវត្តមុខងារគ្រប់គ្រង និង ផ្តល់សេវាសុខាភិបាល។ គម្រោងថវិកានេះ ត្រូវបែងចែកលម្អិតទៅតាមអង្គភាពក្រោមឱវាទ និងទៅតាមចំណាត់ថ្នាក់នៃមាតិកាថវិកា ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអនុលោមតាមសារាចរណែនាំស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ
- ចូលរួមជាមួយនឹងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ឬតំណាងការពារគម្រោងថវិកាកម្រិត ជំនាញបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំ តាមការអញ្ជើញរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រការ ៧.-

មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត មានភារកិច្ច និងការទទួលខុសត្រូវលើការអនុវត្តថវិកា ដូច ខាងក្រោម៖

- ចាត់ចែងអនុវត្តផែនការសកម្មភាពការងាររបស់ខ្លួន ដែលបានអនុម័ត ក្នុងកម្រិតឥណទានថវិកា ប្រចាំឆ្នាំដែលបានវិភាជជូន
- រៀបចំគម្រោងកម្មវិធីចំណូល ចំណាយថវិកាប្រចាំត្រីមាស និងប្រចាំឆ្នាំ រួចបញ្ជូនមកមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ឱ្យបានទាន់ពេលវេលាកំណត់
- អនុវត្តតាមកម្មវិធីចំណូល ចំណាយ ដែលបានអនុម័តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- មានសិទ្ធិពេញលេញក្នុងកិច្ចប្រតិបត្តិការចំណូល ចំណាយរបស់ខ្លួន

- រៀបចំនិងអនុវត្តថវិការដ្ឋទេយ្យបុណ្យប្រទាន ដោយត្រូវអនុវត្តនីតិវិធីចំណាយតាមរដ្ឋទេយ្យបុណ្យប្រទានជាធរមាន
- ស្នើសុំគោលការណ៍ធានាចំណាយ និងស្នើសុំការទូទាត់ ដោយផ្ទាល់ទៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីទទួលបានការទូទាត់ដោយផ្ទាល់ពីរតនាគាររាជធានី ខេត្ត ដោយត្រូវគោរពទៅតាមក្របខណ្ឌនៃសិទ្ធិអំណាច និងមុខងាររបស់ខ្លួន និងស្របតាមគោលការណ៍ និងនីតិវិធីហិរញ្ញវត្ថុ ដូចមានចែងក្នុងគោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី
- ស្នើសុំធ្វើចលនាឥណទាន ឬនិយ័តកម្មឥណទានថវិកា មកមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងករណីចលនាឥណទាន ឬនិយ័តកម្មឥណទានថវិកា ឆ្លងពីជំពូកមួយទៅជំពូកមួយទៀត ឬឆ្លងពីចង្កោមសកម្មភាពមួយទៅចង្កោមសកម្មភាពមួយទៀត និងក្នុងអនុគណនីដែលហាមឃាត់មួយចំនួន ត្រូវស្នើមកអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដើម្បីលើកសំណើជូនអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- តាមដានការអនុវត្តថវិកា និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សមិទ្ធកម្មនៃការអនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល ក្នុងក្របខណ្ឌថវិកាកម្មវិធី ស្របតាមគោលការណ៍ណែនាំស្តីពីការអនុវត្តថវិកាកម្មវិធី។

ប្រការ ៨.-

មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត និងទីភ្នាក់ងារប្រតិបត្តិការពិសេស ដែលជាអង្គភាពថវិកា អាណាប័កផ្ទេរសិទ្ធិ ត្រូវមានមន្ត្រីសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុ ដូចខាងក្រោម៖

១. មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ
២. រដ្ឋទេយ្យករបុណ្យប្រទាន និងរដ្ឋទេយ្យករបុណ្យប្រទានរង និង/ឬ រដ្ឋទេយ្យករចំណូល និងរដ្ឋទេយ្យករចំណូលរង
៣. ក្រុមលទ្ធកម្ម។

ការជ្រើសរើស និងការតែងតាំងមន្ត្រីខាងលើ ត្រូវឈរលើមូលដ្ឋានលក្ខណៈសម្បត្តិគ្រប់គ្រាន់ផ្នែកចំណេះដឹង ជំនាញវិជ្ជាជីវៈ ក្រមសីលធម៌វិជ្ជាជីវៈ និងបានឆ្លងកាត់វគ្គបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុសាធារណៈពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងត្រូវតែងតាំងស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជំពូកទី ៣
ការរៀបចំគម្រោងថវិកា

ប្រការ ៩.-

កញ្ចប់ថវិកាទាំងមូលចំណាយបន្ទុកបុគ្គលិក សម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ត្រូវបានគ្រោងជាឧបសម្ព័ន្ធនៃកញ្ចប់ថវិការបស់រដ្ឋបាលរាជធានី ខេត្ត សម្រាប់




ពិភាក្សាភ្ជាប់គ្នាជាមួយនឹងគម្រោងថវិការបស់ក្រសួងសុខាភិបាល ក្នុងក្របខណ្ឌនៃការអនុវត្តថវិកាកម្មវិធី និង ក្នុងក្របខណ្ឌថវិកាវិស័យសុខាភិបាល ព្រមទាំងក្នុងក្របខណ្ឌនៃការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ សម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល ដើម្បីចូលរួមចំណែកសម្រេចគោលបំណង គោលនយោបាយជាក់លាក់នៃវិស័យសុខាភិបាល។

ដើម្បីធានាដល់ការរៀបចំគម្រោងថវិកាប្រចាំឆ្នាំឱ្យបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព នៅក្នុង ត្រីមាសទី ១ នៃឆ្នាំនីមួយៗ រដ្ឋបាលរាជធានី ខេត្ត ត្រូវលើកសំណើជូនក្រសួងសុខាភិបាល អំពីតម្រូវការមន្ត្រី វិជ្ជាជីវៈសុខាភិបាល និងតម្រូវការនៃការបណ្តុះបណ្តាលមន្ត្រីវិជ្ជាជីវៈសុខាភិបាលដែលកំពុងបម្រើការក្នុងមន្ទីរ សុខាភិបាល មន្ទីរពេទ្យបង្អែករាជធានី ខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែកក្រុង ស្រុក ខណ្ឌ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ស្របតាមផែនការអភិវឌ្ឍន៍ធនធានមនុស្សវិស័យសុខាភិបាល, ការជ្រើសរើស និងការបែងចែកត្រូវពេទ្យ បុគ្គលិកជំនាញសុខាភិបាល, ការកំណត់និយាម ចំនួន និងមុខតំណែង វិជ្ជាជីវៈរបស់បុគ្គលិកសម្រាប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព រួមទាំងការផ្តល់ ការបណ្តុះបណ្តាលមូលដ្ឋាន និងការបណ្តុះបណ្តាលបន្តដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។

ប្រការ ១០.-

ដំណើរការនៃការរៀបចំថវិកាសម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលនៃរដ្ឋបាល រាជធានី ខេត្ត និងថវិការដ្ឋបាលកណ្តាលនៃក្រសួងសុខាភិបាល ត្រូវរៀបចំជាមួយគ្នាទៅតាមប្រតិទិននៃ ការរៀបចំថវិកាប្រចាំឆ្នាំ ទាំងការរៀបចំផែនការយុទ្ធសាស្ត្រថវិការបស់វិស័យសុខាភិបាល និងការរៀបចំផែនការ យុទ្ធសាស្ត្រថវិការបស់រដ្ឋបាលរាជធានី ខេត្ត និងការរៀបចំគម្រោងថវិកាប្រចាំឆ្នាំ ដើម្បីធានាសង្គតិភាពនៃ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយវិស័យសុខាភិបាល។

មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ត្រូវទទួលបន្ទុករៀបចំគម្រោងថវិកាសម្រាប់អនុវត្តមុខងារ គ្រប់គ្រង និងផ្តល់សេវាសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ក្នុងក្របខណ្ឌថវិកាកម្មវិធីក្រោមការដឹកនាំ និងការ- ណែនាំរបស់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត រួចបញ្ជូនទៅសុំការពិនិត្យ និងឯកភាពពី គណៈអភិបាល រាជធានី ខេត្ត មុននឹងដាក់ជូនក្រុមប្រឹក្សារាជធានី ខេត្ត ពិនិត្យ និងអនុម័ត។ បន្ទាប់ពីបានការអនុម័តពីក្រុមប្រឹក្សា រាជធានី ខេត្ត អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវបញ្ជូនសំណើគម្រោងថវិកានេះ ១ (មួយ) ច្បាប់ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យការផ្សារភ្ជាប់គម្រោងថវិកានេះ ជាមួយនឹងគម្រោងថវិការបស់ ក្រសួងសុខាភិបាល និង ១ (មួយ) ច្បាប់ជូនក្រសួងសុខាភិបាលដើម្បីពិនិត្យសង្គតិភាព ស្របតាមផែនការ យុទ្ធសាស្ត្រវិស័យសុខាភិបាល បែបបទនៃការរៀបចំផែនការសកម្មភាពសុខាភិបាល និងរចនាសម្ព័ន្ធកម្មវិធី ដែលកំណត់ដោយក្រសួងសុខាភិបាល។

សំណើគម្រោងថវិកាសម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត នឹងត្រូវដាក់ពិភាក្សាការពាររួមគ្នា ជាមួយនឹងសំណើគម្រោងថវិការដ្ឋបាលកណ្តាលនៃក្រសួងសុខាភិបាល នៅ



កម្រិតបច្ចេកទេសដែលត្រូវរៀបចំ និងដឹកនាំដោយអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យក្នុងក្របខណ្ឌថវិកាវិស័យសុខាភិបាល និងក្នុងក្របខណ្ឌនៃការអនុវត្តថវិកាកម្មវិធី ក៏ដូចជាក្នុង ក្របខណ្ឌនៃការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ ក្នុងការចូលរួមចំណែកសម្រេចគោលបំណង គោលនយោបាយជាក់លាក់នៃវិស័យសុខាភិបាល។

អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ឬតំណាង និងអមដោយប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានី ខេត្ត ត្រូវចូលរួមការពារគម្រោងថវិកាតាមការអញ្ជើញរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កញ្ចប់ ថវិកាសម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត នឹងត្រូវសម្រេចផ្តល់ ជូនទៅតាមលទ្ធភាពថវិកាប្រចាំឆ្នាំ ក្នុងក្របខណ្ឌកញ្ចប់ថវិកាវិស័យសុខាភិបាលនៅក្នុងកិច្ចពិភាក្សាការពារ គម្រោងថវិកាកម្រិតថ្នាក់ដឹកនាំរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានី ខេត្ត សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។

ប្រការ ១១.-

ឥណទានថវិកាសម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ដែលត្រូវបានអនុម័តដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ គឺជាថវិកាឧបសម្ព័ន្ធនៃរដ្ឋបាល រាជធានី ខេត្ត ដែលត្រូវបានរៀបចំលម្អិតជាសៀវភៅថវិកា តាមការកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ជូនទៅអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដើម្បីអនុវត្ត និងសម្រាប់ជូន ទៅក្រសួងសុខាភិបាលដើម្បីតាមដានការអនុវត្តក្នុងក្របខណ្ឌវិស័យសុខាភិបាល។

បន្ថែមលើធនធានហិរញ្ញវត្ថុប្រចាំឆ្នាំសម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល ដែល ទទួលបានពីថវិកាថ្នាក់ជាតិ តាមលទ្ធភាពថវិកាប្រចាំឆ្នាំក្នុងក្របខណ្ឌនៃកញ្ចប់ថវិកាវិស័យសុខាភិបាល រដ្ឋបាល រាជធានី ខេត្ត អាចប្រើប្រាស់ធនធានគ្មានភ្ជាប់លក្ខខណ្ឌ និងធនធានដែលកៀរគរបានពីប្រភពស្របច្បាប់ផ្សេងៗ ទៀត ព្រមទាំងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់រដ្ឋបាលរាជធានី ខេត្ត ដើម្បីផ្តល់ការគាំទ្របន្ថែមដល់ការអនុវត្តមុខងារ សុខាភិបាលដែលបានប្រគល់។

ឥណទានថវិកាសម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ដែលត្រូវបានបែងចែកលម្អិតទៅតាមចំណាត់ថ្នាក់នៃមាតិកាថវិកា ដូចមានចែងក្នុងសៀវភៅថវិកា ដែល កំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានផ្ទេរជូនរដ្ឋបាលរាជធានី ខេត្ត ដើម្បី អនុវត្តឱ្យបានទាន់ពេលវេលាចាប់ពីថ្ងៃទី ១ ខែមករា នៃឆ្នាំសារពើពន្ធនីមួយៗ។

អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដែលជាអាណាប័កដើមខ្សែនៃកញ្ចប់ថវិកាសម្រាប់អនុវត្ត មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ត្រូវចេញដីកាដើម្បីផ្ទេរសិទ្ធិជូនប្រធានមន្ទីរ សុខាភិបាល និងប្រធានទីភ្នាក់ងារប្រតិបត្តិការពិសេសនៃរដ្ឋបាលរាជធានី ខេត្ត ជាអាណាប័កផ្ទេរសិទ្ធិសម្រាប់ អនុវត្តកញ្ចប់ថវិកានេះ។



មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ត្រូវបែងចែកថវិកាឱ្យដល់អង្គភាពក្រោមឱវាទដទៃទៀត ឱ្យបានទាន់ពេលវេលា ដើម្បីអនុវត្តនៅក្នុងឆ្នាំសារពើពន្ធនីមួយៗ។ ឥណទានថវិកាត្រូវបានវិភាគតាមចំណាត់ថ្នាក់ នៃមាតិកាថវិកាស្របតាមអាទិភាព និងទំហំការងារ និងតាមស្មារតីនៃការរៀបចំថវិកា។

ជំពូកទី ៤
នីតិវិធីនៃការអនុវត្តថវិកា

ប្រការ ១២.-

ក្រោយពេលទទួលបានប្រកាសស្តីពីការបែងចែកឥណទានថវិកាសម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់ សេវាសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានមន្ទីរសុខាភិបាល និង ប្រធានទីភ្នាក់ងារប្រតិបត្តិការពិសេស ដែលទទួលបានសិទ្ធិជាអាណត្តិកម្មសិទ្ធិ ពីអភិបាលនៃគណៈអភិបាល រាជធានី ខេត្ត ត្រូវចាប់ផ្តើមចាត់ចែងបញ្ជា និងជម្រះចំណូល និងធ្វើប្រតិបត្តិការចំណាយតាមដំណាក់កាល ស្មើសុំធានាចំណាយ ធ្វើលទ្ធកម្មសាធារណៈ ជម្រះបញ្ជី និងបោះផ្សាយអាណត្តិកិច្ច ស្របតាមច្បាប់ និងនីតិវិធី ហិរញ្ញវត្ថុជាធរមាន។

ប្រការ ១៣.-

មិនត្រូវបានអនុញ្ញាតឱ្យអនុវត្តចំណាយលើសពីឥណទានថវិកាដែលបានបែងចែក លើកលែងតែមាន តម្រូវការផ្ទេរឥណទាន ឬនិយ័តកម្ម។

ក្នុងករណីចាំបាច់ និងមានតម្រូវការជាក់ស្តែង ការធ្វើនិយ័តកម្មឥណទានថវិកាត្រូវបានអនុញ្ញាតនៅដើម ត្រីមាសទី ២។ ការធ្វើនិយ័តកម្មឥណទានថវិកាត្រូវអនុលោមតាមគោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកា កម្មវិធីដែលមានជាធរមាន។

ដោយឡែក ការស្នើសុំធ្វើនិយ័តកម្មឥណទានថវិកាក្នុងអនុគណនីដែលហាមឃាត់មួយចំនួន និង ការស្នើសុំធ្វើនិយ័តកម្មឆ្លងជំពូក ក៏ដូចជាការស្នើសុំបន្ថែមឥណទានថវិកា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានី ខេត្ត ត្រូវលើកសំណើសុំការឯកភាពពីអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដើម្បីលើកសំណើធ្វើ និយ័តកម្មឥណទានទាំងនេះ មកអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និង សម្រេច។ ប្រកាសស្តីពីការធ្វើនិយ័តកម្ម ឬបន្ថែមឥណទានថវិកាត្រូវចម្លង១(មួយ) ច្បាប់ជូនក្រសួងសុខាភិបាល។

ប្រការ ១៤.-

ការបើកផ្តល់បុរេប្រទាន ជាទូទៅមិនត្រូវបានអនុញ្ញាតឱ្យអនុវត្តទេនៅកម្រិតមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានី ខេត្ត ។ ប៉ុន្តែសម្រាប់ការបើកផ្តល់ប្រាក់ឧបត្ថម្ភផ្សេងៗ តាមការសម្រេចដោយឡែករបស់រាជរដ្ឋាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ត្រូវស្នើសុំមកមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត ដើម្បីបន្ត

នីតិវិធីទៅរតនាគាររាជធានី ខេត្ត ធ្វើការបើកផ្តល់។ លិខិតបុរេប្រទានត្រូវចម្លង ១ (មួយ) ច្បាប់ទៅអភិបាលនៃ គណៈអភិបាលរាជធានី ខេត្ត។

ប្រការ ១៥.-

មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ផ្អែកតាមគម្រោងបៀវត្ស ស្របតាមក្របខណ្ឌ និងប្រព័ន្ធ ប្រាក់បៀវត្សនៃក្រសួងមុខងារសាធារណៈ ដែលត្រូវបានស្នើសុំទិដ្ឋាការពីមន្ទីរមុខងារសាធារណៈ និងផ្អែកលើ តារាងបៀវត្ស ត្រូវបោះផ្សាយអាណត្តិបើកប្រាក់ រួចបញ្ជូនទៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងផ្តល់ ទិដ្ឋាការពីអភិបាលហិរញ្ញវត្ថុ។ អាណត្តិបើកប្រាក់ដែលត្រូវបានចុះទិដ្ឋាការរួច ព្រមជាមួយនឹងលិខិតយុត្តការ គាំទ្រត្រូវបញ្ជូនទៅរតនាគាររាជធានី ខេត្ត ដើម្បីពិនិត្យ និងបើកផ្តល់។

ប្រការ ១៦.-

គណនាថវិកាសម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលរបស់មន្ទីរសុខាភិបាល ទីភ្នាក់ងារប្រតិបត្តិការពិសេស និងអង្គភាពក្រោមឱវាទដទៃទៀតនៃរដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តតាម កម្មវិធីចំណូល ចំណាយប្រចាំត្រីមាស ដែលកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រការ ១៧.-

ចំណាយថវិកាសម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលរបស់មន្ទីរសុខាភិបាល ទីភ្នាក់ងារប្រតិបត្តិការពិសេស និងអង្គភាពក្រោមឱវាទដទៃទៀតនៃរដ្ឋបាលរាជធានី ខេត្ត ជាកម្មវត្ថុនៃការឆ្លង ទិដ្ឋាការពីអភិបាលហិរញ្ញវត្ថុ ដែលបានទទួលការតែងតាំងពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រការ ១៨.-

កិច្ចប្រតិបត្តិការចំណាយថវិកាសម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលរបស់មន្ទីរ សុខាភិបាល និងទីភ្នាក់ងារប្រតិបត្តិការពិសេសនៃរដ្ឋបាលរាជធានី ខេត្ត ដែលជាអាណាប័កផ្ទេរសិទ្ធិដទៃទៀត មាន ៤ ដំណាក់កាលសំខាន់ៗ៖

- ដំណាក់កាលធានាចំណាយ
- ដំណាក់កាលលទ្ធកម្មសាធារណៈ
- ដំណាក់កាលជម្រះបញ្ជី
- ដំណាក់កាលអាណត្តិកិច្ច និងទូទាត់។

ប្រការ ១៩.-

ចំណាយថវិកាសម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលរបស់មន្ទីរសុខាភិបាល និង ទីភ្នាក់ងារប្រតិបត្តិការពិសេសនៃរដ្ឋបាលរាជធានី ខេត្ត ដែលជាអាណាប័កផ្ទេរសិទ្ធិ ត្រូវអនុវត្តទៅតាមច្បាប់ និង

បទប្បញ្ញត្តិជាធរមាន។ ចំពោះមុខចំណាយដែលត្រូវអនុវត្តកិច្ចលទ្ធកម្មត្រូវអនុវត្តទៅតាមវិធីសាស្ត្រ និងនីតិវិធី លទ្ធកម្មសាធារណៈ ដែលបានកំណត់ដោយច្បាប់ និងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈជាធរមាន។

ប្រការ ២០.-

ប្រធានមន្ទីរសុខាភិបាល និងប្រធានទីភ្នាក់ងារប្រតិបត្តិការពិសេសនៃរដ្ឋបាលរាជធានី ខេត្ត ដែលជា អាណាប័កផ្ទេរសិទ្ធិ ត្រូវទទួលខុសត្រូវលើកិច្ចជម្រះបញ្ជី។ កិច្ចជម្រះបញ្ជីអាចធ្វើទៅបានបន្ទាប់ពីការបញ្ជាទិញ កិច្ចសន្យាលទ្ធកម្មទំនិញ សំណង់ ឬសេវានានាត្រូវបានបំពេញរួចរាល់។ កិច្ចជម្រះបញ្ជីធ្វើឡើងដើម្បីផ្ទៀងផ្ទាត់ ភាពត្រឹមត្រូវពិតប្រាកដនៃការធានាចំណាយ និងត្រៀមទឹកប្រាក់ទុកសម្រាប់ទូទាត់ឱ្យមុខសញ្ញានោះ។

ប្រការ ២១.-

ប្រធានមន្ទីរសុខាភិបាល និងប្រធានទីភ្នាក់ងារប្រតិបត្តិការពិសេសនៃរដ្ឋបាលរាជធានី ខេត្ត ដែលជា អាណាប័កផ្ទេរសិទ្ធិ ត្រូវបោះផ្សាយអាណត្តិបើកប្រាក់ដោយផ្ទាល់ និងបញ្ជូនមកអភិបាលហិរញ្ញវត្ថុដើម្បីពិនិត្យ និងផ្តល់ទិដ្ឋភាព។

អាណត្តិបើកប្រាក់ ដែលគ្មានទិដ្ឋភាពពីអភិបាលហិរញ្ញវត្ថុ គឺពុំអាចប្រើប្រាស់បានសម្រាប់ការទូទាត់ ឬ ដកប្រាក់ពីរតនាគាររាជធានី ខេត្ត បានឡើយ។

ប្រការ ២២.-

ប្រធានមន្ទីរសុខាភិបាល និងប្រធានទីភ្នាក់ងារប្រតិបត្តិការពិសេសនៃរដ្ឋបាលរាជធានី ខេត្ត ដែលជា អាណាប័កផ្ទេរសិទ្ធិ ត្រូវអនុវត្តប្រតិបត្តិការចំណូល ចំណាយ និងការរៀបចំផែនការថវិកាតាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅពេលដែលប្រព័ន្ធត្រូវបានដំឡើង និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត និងអង្គភាពក្រោមឱវាទ ស្របតាមនីតិវិធីស្តង់ដាររបស់ ប្រព័ន្ធ។ ដោយឡែកមុនពេលដែលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បាន ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រតិបត្តិការចំណូល ចំណាយ និងការរៀបចំផែនការថវិកាត្រូវរក្សាដូចនីតិវិធីដែល កំពុងអនុវត្តនាពេលបច្ចុប្បន្ន តាមនីតិវិធីអនុវត្តថវិកាដែលមានចែងក្នុងប្រកាសអន្តរក្រសួងនេះ និងតាម ការណែនាំបន្ថែមដោយឡែក។

ប្រការ ២៣.-

មន្ទីរសុខាភិបាល ទីភ្នាក់ងារប្រតិបត្តិការពិសេស និងអង្គភាពក្រោមឱវាទដទៃទៀតនៃរដ្ឋបាលរាជធានី ខេត្ត ត្រូវតាមដាន កត់ត្រា និងកិច្ចបញ្ជីការចំណូល ចំណាយថវិកា ស្របតាមបទប្បញ្ញត្តិ និងគោលការណ៍ ណែនាំដែលមានជាធរមាន។



ប្រការ ២៤.-

មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត មានកាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សមិទ្ធកម្មលើការអនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលក្នុងក្របខណ្ឌថវិកាកម្មវិធី។ របាយការណ៍សមិទ្ធកម្មលើការអនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល ក្នុងក្របខណ្ឌថវិកាកម្មវិធីគឺជារបាយការណ៍ដែលឆ្លុះបញ្ចាំងអំពីលទ្ធផល និងវឌ្ឍនភាពនៃការអនុវត្តការងារតាមចំណាត់ថ្នាក់កម្មវិធី ដើម្បីរួមចំណែកសម្រេចគោលបំណង និងគោលនយោបាយរបស់វិស័យសុខាភិបាល។ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ត្រូវតាមដាន និងបូកសរុបការអនុវត្តថវិការបស់ខ្លួន រួមទាំងអង្គភាពក្រោមឱវាទដទៃទៀត និងធ្វើរបាយការណ៍អំពីវឌ្ឍនភាពលើសូចនាករលទ្ធផលក្នុងឆ្នាំជាប្រចាំ និងតាមពេលវេលាកំណត់ដោយអនុលោមទៅតាមតារាងគម្រោង និងតាមទម្រង់នៃប្រភេទរបាយការណ៍ ដែលត្រូវបានដាក់ឱ្យអនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

របាយការណ៍ខាងលើនេះ ត្រូវដាក់ជូនអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ពិនិត្យ និងដាក់ជូនក្រុមប្រឹក្សាពិនិត្យអនុម័ត។ អភិបាលនៃគណៈអភិបាលរាជធានី ខេត្តត្រូវរៀបចំបញ្ជូនរបាយការណ៍ប្រចាំឆមាស និងប្រចាំឆ្នាំ មកក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

**ជំពូកទី ៥
អនុប្បញ្ញត្តិ**

ប្រការ ២៥.-

គណនាថវិការបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត សម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ដែលអនុម័តដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ ត្រូវបានអនុញ្ញាតឱ្យអនុវត្តតាមបទប្បញ្ញត្តិ និងនីតិវិធីហិរញ្ញវត្ថុជាធរមាន។ ទន្ទឹមនេះ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ត្រូវមានការទទួលខុសត្រូវ និងគណនេយ្យភាពខាងលទ្ធផលចំពោះក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ក្នុងក្របខណ្ឌនៃការអនុវត្តថវិកាកម្មវិធី និងស្របតាមបទប្បញ្ញត្តិដែលមានចែងក្នុងប្រកាសអន្តរក្រសួងនេះ។

ប្រការ ២៦.-

ការរៀបចំថវិកាសម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត សម្រាប់ឆ្នាំ២០២១ ត្រូវអនុវត្តតាមប្រតិទិន នៃការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលត្រូវចាប់ផ្តើមពីខែមីនា ឆ្នាំ២០២០។

ប្រកាសអន្តរក្រសួងស្តីពីលក្ខខណ្ឌហិរញ្ញវត្ថុ លក្ខខណ្ឌបច្ចេកទេស និងនីតិវិធីហិរញ្ញវត្ថុសម្រាប់ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌទៅឱ្យរដ្ឋបាលរាជធានី ខេត្ត សម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលនេះមានប្រសិទ្ធភាពអនុវត្តពេញលេញចាប់ពីឆ្នាំ២០២១ តទៅ។

ជំពូកទី ៦
អវសានប្បញ្ញត្តិ

ប្រការ ២៧.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងខ្លឹមសារនៃប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ២៨.-

អគ្គលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក អគ្គាធិការ ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពពាក់ព័ន្ធ នៃក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ព្រមទាំងគ្រប់ក្រុមប្រឹក្សា និង អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងប្រធានមន្ទីរសុខាភិបាល ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួង នេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ~~សៅរ៍~~ ១៣ ខែ ~~សីហា~~ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២០

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
ក្រសួងមហាផ្ទៃ

សម្តេចក្រឡាហោម ស ខេង

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
ក្រសួងសុខាភិបាល

ប័រម ប៊ុនហេង

កន្លែងទទួល ៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- លេខាធិការដ្ឋាន គ.ជ.អ.ប
- ដូចប្រការ២៨
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ